



ធនាគារជាតិនៃកម្ពុជា

លេខ ៣២៦.០២៤.០០៦.៣២.៣២.៣២.៣

ថ្ងៃពុធនៃខែសីហា ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥

សេចក្តីណែនាំ លើការអនុវត្តឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (Marginal Lending Facility-MLF)

យោងតាមសេចក្តីជូនដំណឹងលេខ ធ៥.០២១.៦៤៩.ស.ជ.ណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យ
អនុវត្តឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
ទាំងអស់អំពីលក្ខខណ្ឌចាំបាច់ និងនីតិវិធីមួយចំនួនក្នុងការស្នើសុំ MLF ដូចតទៅ៖

I- លក្ខខណ្ឌនៃការស្នើសុំ MLF

- ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)
- ចុះកិច្ចសន្យាមេសម្រាប់ប្រតិបត្តិការទទួលទិញវិញ្ញាបនបត្រជាមួយធនាគារជាតិនៃកម្ពុជា
- យល់ព្រមលើលក្ខខណ្ឌ និងខ្លឹមសារនៃប្រតិបត្តិការ MLF
- ត្រៀមបម្រុងមូលបត្រអាចជួញដូរបាន (NCD) និង/ឬមូលបត្ររដ្ឋ សម្រាប់ជាវត្ថុធានា។

II- នីតិវិធីក្នុងការស្នើសុំ MLF

- ការស្នើសុំ MLF ត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP
- ការស្នើសុំ MLF គ្រាទី១ (Session 1) ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:៣០ នាទីព្រឹក គ្រឹះស្ថាននឹងទទួលបានសន្ទនីយភាពនៅម៉ោង ១០:១៥ នាទីព្រឹក
- ការស្នើសុំ MLF គ្រាទី២ (Session 2) ចាប់ពីម៉ោង ៩:៣០ នាទីព្រឹក រហូតដល់ម៉ោង ២:០០ រសៀល គ្រឹះស្ថាននឹងទទួលបានសន្ទនីយភាពនៅម៉ោង ២:៤៥ នាទីរសៀល
- អត្រាការប្រាក់គឺត្រូវបានកំណត់ជាមុនដោយធនាគារជាតិនៃកម្ពុជា
- ទំហំទឹកប្រាក់ដែលអាចស្នើសុំអាស្រ័យលើវត្ថុធានា ដែលគ្រឹះស្ថានប្រើប្រាស់។ ឥណប្រតិទានរបស់វត្ថុធានា ត្រូវតែមានរយៈពេលវែងជាងឥណប្រតិទានរបស់ MLF ដែលស្នើសុំយ៉ាងតិចមួយថ្ងៃនៃថ្ងៃធ្វើការ
- អត្រាហ៊ែរខាត (Haircut) នឹងត្រូវអនុវត្តលើវត្ថុធានាចារឹកជាដុល្លារអាមេរិកក្នុងកម្រិតមួយដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា



- លទ្ធផលនៃការស្នើសុំនឹងបង្ហាញជូនគ្រឹះស្ថានតាមប្រព័ន្ធ NBCP។

III- នីតិវិធីនៃការបន្តឥណប្រតិទានរបស់ MLF

- គ្រឹះស្ថានអាចស្នើសុំបន្តឥណប្រតិទានរបស់ MLF ម្តងបានមួយថ្ងៃ ដោយមិនកំណត់
- ការស្នើសុំបន្តឥណប្រតិទានរបស់ MLF ត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP មុនឥណប្រតិទាន សម្រាប់ គ្រាទី១ (Session 1) មុនម៉ោង ៩:៣០ នាទីព្រឹក និងគ្រាទី២ (Session 2) មុនម៉ោង ២:០០ រសៀល
- ការប្រាក់នឹងត្រូវបានទូទាត់ប្រចាំថ្ងៃចំពោះការបន្តឥណប្រតិទាន។

IV- ការទូទាត់សង MLF

- ការប្រាក់នឹងត្រូវគណនានៅថ្ងៃស្នើសុំ តាមទំហំទឹកប្រាក់ ឥណប្រតិទាន អត្រាការប្រាក់ និងចំនួនថ្ងៃ ជាក់ស្តែងក្នុងឆ្នាំនីមួយៗ
- ករណីឥណប្រតិទាន ដែលត្រូវចំថ្ងៃឈប់សម្រាក ការប្រាក់នឹងត្រូវបានគណនាតាមចំនួនថ្ងៃជាក់ស្តែង
- ប្រាក់ដើម និងការប្រាក់នឹងត្រូវទូទាត់ដោយស្វ័យប្រវត្តិចេញពីគណនីចរន្តរបស់គ្រឹះស្ថានតាមគ្រា ដែល គ្រឹះស្ថានទទួលបានសន្ទនីយភាព
- ករណីគណនីចរន្តរបស់គ្រឹះស្ថានគ្មានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់តាម ពេលវេលាកំណត់ ធនាគារជាតិនៃកម្ពុជានឹងយកវត្ថុធានាមកទូទាត់ប្រាក់ដើម និងការប្រាក់។ តម្លៃនៃវត្ថុ ធានានឹងត្រូវគណនាតាមវិធីសាស្ត្រទិញត្រឡប់វិញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជ្រាប និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។



សូមទំនាក់ទំនង : នាយកដ្ឋានទីផ្សាររូបិយវត្ថុ

លេខទូរស័ព្ទ : (៨៥៥-២៣) ៧២២ ២២១ EXT. ១០៥០

សារអេឡិចត្រូនិក : markets.info@nbc.gov.kh

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា :

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia ,
www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,
www.youtube.com/channel/UC3GoCm_QGSSLjXZbcATfA